

ការបញ្ចូលគ្នានៃច្បាប់សិទ្ធិមូលដ្ឋាននៃការថែទាំនៅផ្ទះនៃរដ្ឋសហព័ន្ធ និងរដ្ឋសាមី សម្រាប់ថែទាំអ្នកជម្ងឺជីវិតចុងក្រោយ

ច្បាប់លក្ខន្តិកៈនៃរដ្ឋ PER MINNESOTA ផ្នែកទី 144A.44 និង 144A.441
សិទ្ធិទាំងនេះផ្តល់ជូនអតិថិជនដែលមានសេវាកម្មថែទាំនៅផ្ទះពី 1) ភ្នាក់ងារ
បញ្ជាក់គម្រោងធានារ៉ាប់រងសុខភាព និង 2) អ្នកផ្តល់សេវាថែទាំនៅផ្ទះដែលមាន
អាជ្ញាប័ណ្ណ ដែលផ្តល់សេវាថែទាំសម្រាប់ជូនដល់ជីវិតចុងក្រោយ
នៃអ្នកជម្ងឺដូចកំណត់ដោយ 144G ។

ភាសាដែលសរសេរដោយអក្សរដិតបង្ហាញពីសិទ្ធិបន្ថែមរបស់អតិថិជន ក្រោយច្បាប់រដ្ឋសហព័ន្ធ
សម្រាប់តែអតិថិជននៃភ្នាក់ងារបញ្ជាក់គម្រោងធានារ៉ាប់រងសុខភាពប៉ុណ្ណោះ ។

សេចក្តីថ្លែងការស្តីពីសិទ្ធិ

បុគ្គលដែលទទួលបានសេវាថែទាំនៅផ្ទះទទួលបានសិទ្ធិដូចតទៅ៖

1. សិទ្ធិក្នុងការទទួលបាននូវព័ត៌មានជាលាយលក្ខណ៍អក្សរស្តីពីសិទ្ធិនានាមុនការទទួលបានសេវា ដោយរួមបញ្ចូលទាំងវិធានការដែលត្រូវធ្វើប្រសិនបើមានការរំលោភលើសិទ្ធិទាំងនោះ ។
2. សិទ្ធិក្នុងការទទួលបានការថែទាំ និងទទួលបានសេវាដោយយោងទៅតាមគម្រោងដ៏សមរម្យ និងដែលស្របតាមបច្ចុប្បន្នភាព ព្រមទាំងសិទ្ធិក្នុងការទទួលយកនូវការថែទាំសុខភាព កម្រិតស្តង់ដារនៃការព្យាបាល ឬការថែទាំអ្នកជម្ងឺ ដើម្បីចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍កែប្រែ និងការវាយតម្លៃចំពោះគម្រោង និងសេវាកម្មនានា ។ អ្នកផ្តល់សេវាត្រូវតែផ្តល់យោបល់ជាមុនដល់អ្នកទទួលបានសេវាស្តីពីសិទ្ធិចូលរួមក្នុងការធ្វើគម្រោងនៃការថែទាំបុព្វហិរញ្ញប្បទាន ។
3. សិទ្ធិក្នុងការទទួលបានការជម្រាបជូនដំណឹងមុននឹងទទួលបានសេវា ប្រភេទ និងរបៀបវិធីរបស់បុគ្គលិកដែលនឹងត្រូវផ្តល់សេវា ភាពញឹកញាប់នៃការធ្វើសំណើរដើម្បីទៅពិនិត្យមើលជម្រើសផ្សេងទៀតដែលអាចផ្តល់ជូនសម្រាប់ដោះស្រាយចំពោះតម្រូវការថែទាំនៅផ្ទះក៏ដូចជាផលវិបាកដែលអាចកើតឡើងចំពោះការបដិសេធនឹងសេវាទាំងអស់នេះ ។
4. សិទ្ធិក្នុងការទទួលបានការជូនដំណឹងជាមុនអំពីការណែនាំឲ្យផ្លាស់ប្តូរដោយអ្នកផ្តល់សេវានៅក្នុងគម្រោងសេវា ហើយចូលរួមយ៉ាងសកម្មគ្រប់រាល់ការសម្រេចចិត្តនានាអំពី



ការផ្លាស់ប្តូរគម្រោងសេវា ព្រមទាំងគម្រោងមុននឹងមានការផ្លាស់ប្តូរត្រូវបានធ្វើឡើង ។

5. សិទ្ធិក្នុងការបដិសេធចំពោះសេវាកម្ម ឬការព្យាបាល។

6. សិទ្ធិក្នុងការដឹង មុននឹងទទួលសេវាកម្ម ឬកំឡុងពេលចាប់ផ្តើមទៅសួរសុខទុក្ខ ក៏ដូចជាកម្រិតនៃសេវាដែលអាចផ្តល់ជូនបានដោយភាគីផ្តល់សេវាថែទាំដល់ផ្ទះ ។

7. សិទ្ធិក្នុងការទទួលបានការជម្រាបជូនដំណឹងមុនគឺជាអ្វីដែលអ្នកផ្តល់សេវាត្រូវគិតថ្លៃ សម្រាប់សេវាកម្មនានា ទៅលើអ្វីដែលពន្យាការបង់ថ្លៃដែលអាចត្រូវបានគេរំពឹងទុកពីការធានារ៉ាប់រងសុខភាព កម្មវិធីសាធារណៈ ឬទៅលើប្រភពផ្សេងទៀតប្រសិនបើបានដឹង ក៏ដូចជា តើការគិតថ្លៃអ្វីខ្លះដែលអតិថិជនត្រូវទទួលខុសត្រូវបង់ថ្លៃ។ អ្នកផ្តល់សេវាត្រូវណែនាំដល់ អ្នកទទួលសេវាថែទាំនៅផ្ទះ ដោយផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរ ចំពោះការផ្លាស់ប្តូរ ចំពោះការផ្លាស់ប្តូរដែលរួមបញ្ចូល ព្រមទាំងបំណុលរបស់អ្នកទទួលសេវាសម្រាប់ការគិតថ្លៃ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយមិនឲ្យយឺតជាង30ថ្ងៃក្រោយពីអ្នកផ្តល់សេវា ចាប់ផ្តើមដឹងពីការផ្លាស់ប្តូរណាមួយនោះ ។

8. សិទ្ធិក្នុងការដឹងថាអាចនឹងមានសេវាកម្មនានាដែលមាននៅក្នុងសហគមន៍ ដោយរួមមាន ភាគីផ្តល់សេវា និងសេវាថែទាំដល់ផ្ទះ ព្រមទាំងសិទ្ធិក្នុងការដឹងអំពីកន្លែងដែលអាចស្វែងរក ព័ត៌មានអំពីសេវាកម្មទាំងនេះផងដែរ។

9. សិទ្ធិក្នុងការជ្រើសរើសដោយសេរីក្នុងចំណោមបណ្តាភាគីផ្តល់សេវា ក៏ដូចជាសិទ្ធិក្នុងការ ផ្លាស់ប្តូរអ្នកផ្តល់សេវាបន្ទាប់ពីការចាប់ផ្តើមផ្តល់សេវា ដែលស្ថិតក្នុងដែននៃការធានារ៉ាប់រង សុខភាព ការធានារ៉ាប់រងការថែទាំរយៈពេលយូរអង្វែង ជំនួយផ្នែកវេជ្ជសាស្ត្រ ឬកម្មវិធីថែទាំ សុខភាពផ្សេងទៀត។

10. សិទ្ធិក្នុងការទទួលបានការរក្សាការសម្ងាត់ជាលក្ខណៈឯកជនចំពោះព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានផ្នែកហិរញ្ញវត្ថុ និងព័ត៌មានផ្នែកវេជ្ជសាស្ត្រ ព្រមទាំងសិទ្ធិក្នុងការទទួលបានការផ្តល់ យោបល់ស្តីពីលក្ខន្តិកៈនិងនីតិវិធីរបស់អ្នកផ្តល់សេវា ចំពោះព័ត៌មានដែលប្រកាសឲ្យដឹង ទាំងនោះ ។

11. សិទ្ធិក្នុងការចូលទៅប្រើប្រាស់ឯកសារផ្ទាល់ខ្លួនរបស់អតិថិជន និងព័ត៌មានជាលាយ លក្ខណ៍អក្សរពីបណ្តាឯកសារទាំងនោះ ដោយអនុលោមទៅតាមផ្នែកនានាពី 144.291 រហូតដល់ 144.298 ។



12. សិទ្ធិក្នុងការទទួលបានការបម្រើដោយបុគ្គលដែលទទួលបានការហ្វឹកហាត់ត្រឹមត្រូវ ហើយដែលមានសមត្ថភាពក្នុងការបំពេញមុខងារក្នុងតួនាទីរបស់ខ្លួន ។

13. សិទ្ធិក្នុងការទទួលបានការព្យាបាលដោយត្រឹមត្រូវ ដោយគួរសម និងមានសិទ្ធិទទួល បានការព្យាបាលអ្នកជម្ងឺប្រកបដោយសីលធម៌វិជ្ជាជីវៈ ។

14. សិទ្ធិក្នុងការរួចផុតពីការរំលោភផ្លូវកាយ និងការប្រមាថពាក្យសម្តី ការធ្វេសប្រហែស ការកេងប្រវ័ញ្ចផ្នែកហិរញ្ញវត្ថុ និងគ្រប់ទម្រង់នៃការធ្វើទុក្ខទោសដែលស្ថិតនៅក្នុងរង្វង់ច្បាប់ ស្តីពីការធ្វើទុក្ខទោសដល់នីតិជន និងច្បាប់ស្តីពីការធ្វើទុក្ខទោសដល់អនីតិជន ។

15. សិទ្ធិក្នុងការជូនដំណឹងជាមុនដោយមានហេតុផលស្តីពីការផ្លាស់ប្តូរសេវា ឬការគិត ថ្លៃសេវា ។

16. សិទ្ធិក្នុងការដឹងអំពីមូលហេតុរបស់អ្នកផ្តល់សេវាក្នុងការបញ្ឈប់ការផ្តល់សេវាកម្ម ។

17. សិទ្ធិក្នុងការជូនដំណឹងជាមុនដោយមានហេតុផលសមរម្យស្តីពីការផ្លាស់ប្តូរសេវា ឬការគិតថ្លៃ ដោយរួមទាំងការជូនដំណឹងជាមុនយ៉ាងតិច 30 ថ្ងៃសម្រាប់ការបញ្ឈប់ ការផ្តល់សេវាដោយអ្នកផ្តល់សេវា លើកលែងតែស្ថិតក្នុងករណី៖

- (i) អ្នកទទួលសេវាជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តិដែលធ្វើឲ្យមានការកែប្រែសារៈសំខាន់ នៃលក្ខន្តិកៈនៃការងារដូចដែលបានបញ្ជាក់នៅក្នុងកិច្ចសន្យាការងាររវាងអ្នកផ្តល់ សេវាថែទាំនៅផ្ទះ និងបុគ្គលនីមួយៗដែលធ្វើការផ្នែកផ្តល់សេវាថែទាំនៅផ្ទះ ឬ រំលោភ ឬធ្វើឲ្យបរិយាកាសធ្វើការអសុវត្ថិភាព សម្រាប់បុគ្គលដែលធ្វើការផ្នែកផ្តល់សេវាថែទាំនៅផ្ទះ
- (ii) ស្ថិតក្នុងករណីបន្ទាន់សម្រាប់អ្នកថែទាំមិនផ្លូវការ ឬការផ្លាស់ប្តូរកម្រិតខ្លាំងចំពោះលក្ខខណ្ឌ ធ្វើឡើងដោយអ្នកទទួលសេវាដែលធ្វើឲ្យមានតម្រូវការផ្នែកសេវាកម្មលើសពីកម្រិតនៃកិច្ចព្រម ព្រៀងផ្តល់សេវា ហើយដែលមិនអាចទទួលយកមកធ្វើបានដោយអ្នកផ្តល់សេវាថែទាំនៅផ្ទះ ឬ
- (iii) អ្នកផ្តល់សេវាមិនបានទទួលថ្លៃបង់សេវាដែលត្រូវជូនដំណឹងជាមុនយ៉ាងតិចដប់ថ្ងៃ សម្រាប់ការបញ្ឈប់សេវាកម្មដែលត្រូវផ្តល់ជូន ។

18. សិទ្ធិក្នុងការផ្ទេរផ្លាស់ដោយមានការសម្របសម្រួលនៅពេលណាដែលនឹងមាន ការផ្លាស់ប្តូរអ្នកផ្តល់សេវាកម្ម ។

19. សិទ្ធិក្នុងការតវ៉ាទៅលើសេវាកម្មដែលបានផ្តល់ជូន ឬការខកខានមិនអាចផ្តល់ជូន ក៏ដូចជាកង្វះខាតភាពគួរសម ឬខ្វះការគោរពដល់អតិថិជន ឬដល់កម្មសិទ្ធិនានារបស់ អតិថិជន ។



20. សិទ្ធិក្នុងការដឹងអំពីរបៀបទាក់ទងទៅកាន់បុគ្គលម្នាក់ៗដែលទាក់ទងជាមួយនឹងការផ្តល់សេវាថែទាំនៅផ្ទះដែលជាអ្នកទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហានានា ក៏ដូចជាសិទ្ធិក្នុងការឲ្យអ្នកផ្តល់សេវាថែទាំនៅផ្ទះធ្វើការស៊ើបអង្កេត និងខំប្រឹងប្រែងដោះស្រាយភាពអយុត្តិធម៌ ឬដោះស្រាយបណ្តឹង ។ **អ្នកផ្តល់សេវាត្រូវផ្តល់ឯកសារជាលាយលក្ខណ៍អក្សរ រាល់ការតវ៉ាទាំងអស់ ក៏ដូចជាឯកសារ ជាលាយលក្ខណ៍អក្សរស្តីពីដំណោះស្រាយចំពោះការតវ៉ាប្រឆាំងនឹងនរណាម្នាក់ដែលផ្តល់សេវាក្នុងនាមជាអ្នកផ្តល់សេវា ។**

21. សិទ្ធិក្នុងការដឹងនូវឈ្មោះ និងអាសយដ្ឋាននៃភ្នាក់ងាររដ្ឋ ឬប្រទេសដើម្បីទាក់ទងសម្រាប់ព័ត៌មានបន្ថែម ឬសម្រាប់ជំនួយការ ។

22. សិទ្ធិក្នុងការនិយាយបញ្ជាក់អះអាងអំពីសិទ្ធិទាំងនេះដោយផ្ទាល់ខ្លួន ឬមានសិទ្ធិក្នុងការប្រើអ្នកតំណាងឲ្យនិយាយបញ្ជាក់អះអាង ឬនិយាយបញ្ជាក់អះអាងដោយនរណាម្នាក់ក្នុងនាមអតិថិជន ដោយគ្មានការសងសឹក ។ **អ្នកផ្តល់សេវាត្រូវការពារ និងលើកស្ទួយសិទ្ធិទាំងនោះ ។**



ប្រសិនបើលោកអ្នកមានបណ្តឹងអំពីអ្នកផ្តល់សេវា ឬបុគ្គលដែលផ្តល់សេវាថែទាំនៅផ្ទះ លោកអ្នកត្រូវទូរស័ព្ទ សរសេរលិខិតជាលាយលក្ខណ៍អក្សរ ឬអញ្ជើញទៅកាន់ការិយាល័យ ទទួលបន្ទុកសម្រួលបណ្តឹងផ្នែកសុខាភិបាលនៃមន្ទីរសុខាភិបាល MINNESOTA ។ លោកអ្នកក៏ត្រូវទាក់ទងទៅកាន់ការិយាល័យនៃមន្ត្រីចាត់តាំងផ្នែកអង្កេតនិងទទួលបណ្តឹង ផ្នែកការថែទាំដែលមានរយៈពេលយូរអង្វែង ឬទាក់ទងទៅកាន់ការិយាល័យនៃមន្ត្រីចាត់តាំង ផ្នែកអង្កេតនិងទទួលបណ្តឹង ផ្នែកអភិវឌ្ឍន៍អសមត្ថភាព និងសុខភាពផ្លូវចិត្ត ។

ការិយាល័យទទួលបន្ទុកសម្រួលបណ្តឹងផ្នែកសុខាភិបាល

ទូរស័ព្ទ៖ (651) 201-4201 ឬ 1-800-369-7994

ទូរសារ៖ (651) 281-9796

គេហទំព័រ៖ <http://www.health.state.mn.us/divs/fpc/ohfcinfo/contohfc.htm>

សារអេឡិចត្រូនិក៖ health.ohfc-complaints@state.mn.us

អាសយដ្ឋានប៉ុស្តិ៍៖

មន្ទីរសុខាភិបាល Minnesota

ការិយាល័យទទួលបន្ទុកសម្រួលបណ្តឹងផ្នែកសុខាភិបាល

ផ្ទះលេខ 85 កន្លែងទីប្រាំពីរភាគខាងកើត បន្ទប់លេខ 300

ប្រអប់សំបុត្រលេខ 64970

ផ្លូវ ផ្ទាល (Paul) មីនណេសូតា (Minnesota) 55164-0970

មន្ត្រីចាត់តាំងផ្នែកអង្កេត និងទទួលបណ្តឹងផ្នែកការថែទាំដែលមានរយៈពេលយូរអង្វែង

ទូរស័ព្ទ៖ (651) 431-2555 ឬ 1-800-657-3591

ទូរសារ៖ (651) 431-7452

គេហទំព័រ៖ <http://tinyurl.com/Ombudsman-LTC>

សារអេឡិចត្រូនិក៖ mba.ooltc@state.mn.us

អាសយដ្ឋានប៉ុស្តិ៍៖

មន្ត្រីចាត់តាំងផ្នែកអង្កេត និងទទួលបណ្តឹងផ្នែកការថែទាំនៅផ្ទះ

មន្ត្រីចាត់តាំងផ្នែកអង្កេត និងទទួលបណ្តឹងផ្នែកការថែទាំដែលមានរយៈពេលយូរអង្វែង

ប្រអប់សំបុត្រលេខ 64971

ផ្លូវ Paul MN 55164-0971



មន្ត្រីចាត់តាំងផ្នែកអង្កេតនិងទទួលបណ្តឹង ផ្នែកអភិវឌ្ឍន៍អសមត្ថភាព និងសុខភាពផ្លូវចិត្ត

ទូរស័ព្ទ៖ 651-757-1800 ឬ 1-800-657-3506

ទូរសារ៖ 651-797-1950 ឬ 651-296-1021

គេហទំព័រ៖ <http://mn.gov/omhdd/>

សារអេឡិចត្រូនិក៖ ombudsman.mhdd@state.mn.us

អាសយដ្ឋានប៉ុស្តិ៍៖

ផ្ទះលេខ121 ភាគខាងកើតកន្លែងទីប្រាំពីរ

បន្ទប់លេខ 420 អាគារមេត្រូការ៉េ (Metro Square Building)

ផ្លូវ ផ្លូល (Paul) រដ្ឋមីនណេសូតា (Minnesota) 55101-2117

នាមអ្នកទទួលអាជ្ញាប័ណ្ណ៖ _____

ទូរស័ព្ទ៖ _____

សារអេឡិចត្រូនិក៖ _____

អាសយដ្ឋាន៖ _____

នាម/ឈរ របស់បុគ្គលដែលជាអ្នកត្រូវទាក់ទងដោយផ្ទាល់ពេលមានបញ្ហាឬមានការតវ៉ា៖

សម្រាប់ព័ត៌មានតែប៉ុណ្ណោះ ហើយមិនមែនជាការបង្គាប់ឲ្យធ្វើនៅក្នុងអត្ថបទសេចក្តីប្រកាសសិទ្ធិឯកត្តជនស្តីពីការថែទាំនៅផ្ទះឡើយ ។ ច្បាប់ MN ផ្នែក 144A.44 Subd 2. ការបកស្រាយ និងការអនុវត្តសិទ្ធិ ។ សិទ្ធិទាំងនេះត្រូវបានបង្កើតឡើងដើម្បីជាប្រយោជន៍ដល់អតិថិជនទាំងឡាយណាដែលទទួលយកនូវសេវាថែទាំនៅផ្ទះ ។ គ្រប់អ្នកផ្តល់សេវាថែទាំនៅផ្ទះទាំងអស់ ដោយរួមបញ្ចូលទាំងអ្នកផ្តល់សេវាដែលរួចផុតពីអំណាចយុត្តាធិការផ្នែក 144A.471 ត្រូវអនុវត្តតាមផ្នែកនេះទាំងអស់ ។ អាណត្តិគាហកៈត្រូវអនុវត្តផ្នែកនេះ ហើយតម្រូវការនៃសេចក្តីប្រកាសសិទ្ធិឯកត្តជនមានអានុភាពប្រតិសកម្មទៅនឹងអ្នកផ្តល់សេវាថែទាំនៅផ្ទះដែលរួចផុតពីការឲ្យអាជ្ញាប័ណ្ណដូចគ្នាទៅនឹងលក្ខណៈសម្រាប់អ្នកទទួលអាជ្ញាប័ណ្ណ ។ អ្នកផ្តល់សេវាថែទាំនៅផ្ទះអាចនឹងមិនស្នើ ឬតម្រូវឲ្យអតិថិជនប្រគល់សិទ្ធិទាំងនេះជាផ្លូវនៃលក្ខខណ្ឌក្នុងការទទួលយកសេវានោះឡើយ ។ សេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិ មិនអាចជំនួស ឬបន្ថយសិទ្ធិនិងសេរីភាពដទៃផ្សេងទៀតដែលមានស្រាប់ទាក់ទងទៅនឹងអតិថិជនដែលទទួលសេវាថែទាំនៅផ្ទះបុគ្គលដែលផ្តល់សេវាថែទាំនៅផ្ទះ ឬអ្នកផ្តល់សេវាដែលមានអាជ្ញាប័ណ្ណស្ថិតនៅក្រោមផ្នែក 144A.43 រហូតដល់ 144A.482 ។



144A.442 ជំនួយដល់ការរស់នៅចុងក្រោយរបស់អតិថិជន; ការបញ្ចប់សេវាកម្ម ។

បើអ្នកផ្តល់សេវាថែទាំនៅផ្ទះដែលបានរៀបចំទុក ដូចបានកំណត់ក្នុងផ្នែកទី 144D.01 អនុផ្នែក ទី 2a ដែលមិនមែនជាគម្រោងធានារ៉ាប់រងសុខភាពមានការបញ្ជាក់ បញ្ចប់កិច្ចព្រមព្រៀងផ្តល់ សេវា ឬគម្រោងផ្តល់សេវាជាមួយអតិថិជនដែលត្រូវការជំនួយថែទាំសម្រាប់ជីវិតចុងក្រោយ ដូចកំណត់ក្នុងផ្នែកទី 144G.01 អនុផ្នែកទី 3 អ្នកថែទាំនៅផ្ទះត្រូវផ្តល់ឲ្យអតិថិជនដែលត្រូវការ ជំនួយសម្រាប់ជីវិតចុងក្រោយ និងអ្នកតំណាងផ្លូវច្បាប់ ឬអ្នកតំណាងដែលបានចាត់តាំង បើមាន ដោយសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីការបញ្ចប់ ដែលត្រូវមានព័ត៌មាន ដូចខាងក្រោម៖

(1) កាលបរិច្ឆេទសុពលភាពនៃការបញ្ចប់សេវាកម្ម;

(2) មូលហេតុនៃការបញ្ចប់សេវាកម្ម;

(3) ការផ្តល់ជូនសម្រាប់ការបញ្ជាក់យល់ព្រមក្នុងការណាត់ជួបជាមួយនឹងអតិថិជនដែល ត្រូវការជំនួយក្នុងការរស់នៅឬអ្នកតំណាងរបស់អតិថិជននឹងត្រូវធ្វើឡើងក្នុងរយៈពេលមិន ច្រើនជាងប្រាំថ្ងៃនៃថ្ងៃធ្វើការចាប់ពីថ្ងៃជូនដំណឹងបញ្ចប់ដើម្បីពិភាក្សាលើបញ្ហាបញ្ឈប់ ដោយគ្មានការពន្យាររយៈពេលជូនដំណឹងស្តីពីការបញ្ចប់ឡើយ ។

(4) ព័ត៌មានសម្រាប់ទាក់ទងចំពោះលេខទូរស័ព្ទរបស់អ្នកផ្តល់សេវាថែទាំនៅផ្ទះ នៅក្នុងតំបន់ភូមិសាស្ត្ររបស់អតិថិជនដែលត្រូវការជំនួយក្នុងការរស់នៅ ដែលតម្រូវឲ្យមានដោយវិធាន Minnesota ផ្នែក 4668.0050;

(5) សេចក្តីថ្លែងការដែលអ្នកផ្តល់សេវានឹងត្រូវចូលរួមនៅក្នុងការផ្ទេរផ្លាស់ដោយមាន ការសម្របសម្រួលនៃការថែទាំរបស់អតិថិជន ទៅកាន់អ្នកផ្តល់សេវា ឬអ្នកថែទាំផ្សេងទៀត នោះ គឺតម្រូវដោយផ្នែកនៃ144A.44 អនុផ្នែក1ខទី(17)

(6) ឈ្មោះ និងព័ត៌មានសម្រាប់ទាក់ទងរបស់អ្នកតំណាងនៃអ្នកផ្តល់សេវាថែទាំនៅផ្ទះ ជាមួយនឹងអ្នកដែលអតិថិជនត្រូវពិភាក្សាអំពីការជូនដំណឹងស្តីពីការបញ្ចប់;

(7) ច្បាប់ចម្លងនៃសេចក្តីប្រកាសសិទ្ធិឯកត្តជននៃសេវាថែទាំនៅផ្ទះមួយច្បាប់ និង

(8) សេចក្តីប្រកាសដែលការជូនដំណឹងអំពីការបញ្ចប់សេវាថែទាំនៅផ្ទះ ដោយអ្នក ផ្តល់សេវាថែទាំនៅផ្ទះ មិនបង្កើតជាការជូនដំណឹងអំពីការបញ្ចប់កិច្ចសន្យាផ្តល់គេហដ្ឋានភ្ជាប់ សេវាកម្ម និងផ្តល់គេហដ្ឋានភ្ជាប់សេវាកម្មឡើងឡើយ ។

